

អ្នកបោះឆ្នោតថ្មី



ជាអ្នកបោះឆ្នោតថ្មី? សូមកុំបារម្ភ ដំណាក់កាលទាំង
នេះបង្ហាញអំពីដំណើរការបោះឆ្នោត។
ទៅស្ថានីយបោះឆ្នោតរបស់អ្នក

អ្នកត្រូវទៅបោះឆ្នោតនៅកន្លែងបោះឆ្នោតរបស់
អ្នកដែលបានកំណត់។ ជាទូទៅកន្លែងបោះ
ឆ្នោតត្រូវនៅក្បែរ កន្លែងដែលអ្នករស់នៅ។
សូមស្វែងរកកន្លែងបោះឆ្នោត របស់អ្នកតាមរយៈវេប
សាយ mnvotes.org។ ការិយាល័យបោះឆ្នោតភាគ
ច្រើនបើកចាប់ពីម៉ោង7ព្រឹក រហូតដល់ម៉ោង8យប់។

ចុះឈ្មោះ ឬចុះបញ្ជី

ប្រសិនបើអ្នកបានចុះក្នុងបញ្ជីបោះឆ្នោត ឈ្មោះរបស់
អ្នកនឹងមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
ប្រសិនបើអ្នកបានចុះក្នុងបញ្ជី អ្នកពុំចាំបាច់បង្ហាញ
ឯកសារអត្តសញ្ញាណនៅពេលចុះឈ្មោះឡើយ។

ប្រសិនបើអ្នកមិនបានចុះក្នុងបញ្ជីបោះឆ្នោតមុនថ្ងៃ
បោះឆ្នោតទេ អ្នកត្រូវបង្ហាញភ័ស្តុតាងអំពីអាសយដ្ឋាន
បច្ចុប្បន្នរបស់អ្នក។ ឧទាហរណ៍ អ្នកអាចបង្ហាញប័ណ្ណ
បើកបរ Minnesota បច្ចុប្បន្នរបស់អ្នក ឬឯកសារ
បញ្ជាក់អត្តសញ្ញាណរដ្ឋ។ ឬអ្នកអាចបង្ហាញឯកសារ
បញ្ជាក់អត្តសញ្ញាណមានរូបថតដែលមានអាសយដ្ឋាន
ចាស់របស់អ្នក រួមជាមួយប័ណ្ណបង្ហាញអាសយដ្ឋាន
បច្ចុប្បន្នរបស់អ្នកផងដែរ។

សម្រាប់បញ្ជីឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារ
គ្រប់ប្រភេទដែលអ្នកអាចយកមកជាមួយ សូមបើកមើលវេបសាយ mnvotes.org។

កាលបរិច្ឆេទឆ្នាំ 2018

ការបោះឆ្នោតបឋម
ថ្ងៃអង្គារទី14 ខែសីហា

ការបោះឆ្នោតសម្រាប់
ពលរដ្ឋអត្តមាន
បោះឆ្នោតតាមសំបុត្រ
ឬដោយផ្ទាល់ថ្ងៃទី21
ខែកញ្ញា រហូតដល់ថ្ងៃទី5
ខែវិច្ឆិកា

ចុះឈ្មោះបោះឆ្នោតចុះឈ្មោះ
មោះជាមុននៅត្រីមថ្ងៃ
ទី16 ខែតុលា ដើម្បីសន្សំ
សំចៃពេលវេលានៅថ្ងៃ
បោះឆ្នោត។

ថ្ងៃបោះឆ្នោត
ថ្ងៃអង្គារទី6 ខែវិច្ឆិកា

តទៅទំព័រក្រោយ...

ការិយាល័យលេខាធិការរដ្ឋ Minnesota
mnvotes.org • 1-877-600-VOTE

អ្នកបោះឆ្នោតថ្មី



.... តពីទំព័រមុខ

ការបោះឆ្នោត

អ្នកនឹងបោះឆ្នោតនៅកន្លែងដាច់ដោយឡែក ហើយ ការបោះឆ្នោតរបស់អ្នកមានលក្ខណៈសម្ងាត់។ បោះឆ្នោតដោយប្រើប៊ិច ឬខ្មៅដៃ និងគូសក្នុងរង្វង់រាង ពងក្រពើនៅជិត ឈ្មោះបេក្ខជនដែលអ្នកជ្រើសរើស។

ការណែនាំនៅលើសន្លឹកឆ្នោតនឹងបង្ហាញថា តើបេក្ខជនចំនួនប៉ុន្មាននាក់ដែលអ្នកអាចជ្រើសរើសសម្រាប់ការិយាល័យនីមួយៗ។ ជាទូទៅគឺបង្ហាញថា "សូមជ្រើស រើសម្នាក់"។ ការិយាល័យក្នុងមូលដ្ឋានមួយចំនួនអាច មានអសនៈលើសពីមួយដើម្បីគូស។

សន្លឹកឆ្នោតរបស់អ្នកនឹងទុកជាបានការប្រសិនបើអ្នក មិនគូសលើគ្រប់ជម្រើស ឬសំណួរលើសន្លឹកឆ្នោត។

យកសន្លឹកឆ្នោតរបស់អ្នកទៅដាក់ ក្នុងប្រអប់សន្លឹកឆ្នោត

បន្ទាប់ពីអ្នកបានគូសសន្លឹកឆ្នោត សូមដាក់សន្លឹកឆ្នោត របស់អ្នកទៅក្នុងម៉ាស៊ីន រាប់សន្លឹកឆ្នោត។ សូមប្រាកដ ថាអ្នកបានយកស្និត្រី "ខ្ញុំបានបោះឆ្នោត" របស់អ្នក មុនពេលដែលអ្នកចាកចេញ!

បោះឆ្នោតមុនពេលកំណត់ជាមួយនឹងសន្លឹកឆ្នោតសម្រាប់ពលរដ្ឋអរគុណ

អ្នកអាចបោះឆ្នោតមុនពេលកំណត់នៅការិយាល័យបោះឆ្នោតក្នុងមូលដ្ឋានរបស់អ្នកដោយចាប់ផ្តើមពីថ្ងៃសុក្រទី21 ខែកញ្ញា។ អ្នកក៏អាចដាក់ពាក្យស្នើសុំឱ្យបញ្ជូន សន្លឹកឆ្នោតសម្រាប់ពលរដ្ឋអរគុណតាមលិខិតផងដែរ។ ដើម្បីស្វែងរកការិយាល័យបោះឆ្នោតក្នុងមូលដ្ឋាន របស់អ្នក ឬដើម្បីស្នើសុំសន្លឹកឆ្នោតសម្រាប់ពលរដ្ឋ អរគុណ សូមចូលទៅកាន់វេបសាយ mnvotes.org។

ការឈប់សម្រាកពីការងារដើម្បីទៅបោះឆ្នោត
អ្នកមានសិទ្ធិក្នុងការឈប់សម្រាកពីការងារដើម្បីទៅ
បោះឆ្នោតដោយគ្មានការកាត់
ប្រាក់បៀវត្សរ៍ ការឈប់ សម្រាប់ផ្ទាល់ខ្លួន ឬពេលវេលាវិស្សមកាល។

ការិយាល័យលេខាធិការរដ្ឋ Minnesota
mnvotes.org • 1-877-600-VOTE